



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០

សេចក្តីប្រកាសព័ត៌មាន ស្តីពី

លទ្ធផលនៃការសង្កេតការចុះឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៩

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានសង្កេតមើលលើដំណើរការចុះឈ្មោះបោះឆ្នោត និងសិក្សាលើបញ្ជីឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ។ ការឃ្នាំមើលដំណើរការចុះឈ្មោះបោះឆ្នោតគឺខុមហ្វ្រែលបានដាក់ពង្រាយអ្នកសង្កេតការណ៍សង្កេតមើលតាមការិយាល័យចុះឈ្មោះ រីឯការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតគឺការសិក្សាលម្អិតលម្អីលើបញ្ជីឈ្មោះផ្លូវការ ដើម្បីឱ្យប្រាកដថា តើបញ្ជីឈ្មោះបោះឆ្នោតមានឈ្មោះអ្នកបោះឆ្នោតស្អាត ឬមានឈ្មោះតែគ្មានវត្តមានអ្នកបោះឆ្នោត (ឈ្មោះខ្មោច) ឬមានភាពត្រឹមត្រូវនៃព័ត៌មានក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងកម្រិតណា។

តាមរយៈការសង្កេតមើលដំណើរការចុះឈ្មោះ និងការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៩នេះ ខុមហ្វ្រែលបានរកឃើញថា គុណភាពនៃបញ្ជីឈ្មោះបោះឆ្នោតចាប់តាំងពីមានការកែទម្រង់បញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះឡើងវិញក្នុងឆ្នាំ២០១៦ មកដល់ឆ្នាំ២០១៩ នៅតែមានភាពល្អប្រសើរ តែការចុះឈ្មោះដល់ប្រជាពលរដ្ឋចំណាកស្រុកនូវតែជាបញ្ហាប្រឈម។

ការរៀបចំការចុះឈ្មោះបោះឆ្នោត៖ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានធ្វើឡើងជារៀងរាល់ឆ្នាំ។ ការចុះឈ្មោះឆ្នាំ២០១៩នេះ មានរយៈពេល ២២ថ្ងៃ សម្រាប់ចុះឈ្មោះជាមួយប្រជាពលរដ្ឋប៉ាន់ស្មាននៃអ្នកគ្រប់អាយុបោះឆ្នោតចំនួន ១០,១៧៨,៨០៩នាក់ និងការិយាល័យបោះឆ្នោតប៉ាន់ស្មានចំនួន ២៣,៣៦៤ ការិយាល័យ។ ដំណើរការចុះឈ្មោះបោះឆ្នោត មានក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១៦៤៦ក្រុម។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋចំណាកស្រុកនៅតែមិនអាចទទួលបានការសម្របសម្រួលឱ្យមានការចុះឈ្មោះនូវឡើយ ជាពិសេសការដាក់ការិយាល័យសម្រាប់ការចុះឈ្មោះនៅក្រៅប្រទេស។

ការបង្កើតការិយាល័យបោះឆ្នោត និងស្ថិតិប្រជាពលរដ្ឋក្នុងការចុះឈ្មោះបោះឆ្នោត៖ ការិយាល័យបោះឆ្នោតត្រូវបានបង្កើតឡើងបន្ថែមជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០១៩ គ.ជ.ប បានបង្កើតការិយាល័យបន្ថែម ៧១ លើការិយាល័យដែលមានស្រាប់ក្នុងឆ្នាំ២០១៨។ ក្នុងចំណោមអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ គ.ជ.ប បានប៉ាន់ស្មានអ្នកចុះឈ្មោះថ្មីសម្រាប់ឆ្នាំ២០១៩ ចំនួនប្រមាណ ៣៧២,៦២៨នាក់។ ថ្ងៃដែលមានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតច្រើនជាងគេ ខុមហ្វ្រែល សង្កេតឃើញកើតមានក្នុងពេលបុណ្យចំរើនព្រះជន្មព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី (ថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែឧសភា)។ ស្ថិតិប្រជាពលរដ្ឋក្នុងការចុះឈ្មោះតាមរាជធានីខេត្ត មានចំនួន

Vision: A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានលក្ខណៈប្រជាធិបតេយ្យ និងសម្រាប់ការប្រជាធិបតេយ្យ។

ទីស្នាក់ការកណ្តាល ៖ ផ្ទះលេខ ១៣៨ ផ្លូវ ១២២ សង្កាត់ ទឹកល្អក់ ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

Central Office : #138, Street. 122, Teuk Laak I, Tuol Kork, Phnom Penh, CAMBODIA.

P.O. Box 1145, Phone : (855) 23 884 150 Fax: (855) 23 885 745 E-mail : comfrel@online.com.kh Website: www.comfrel.org

ខុសគ្នា ក្នុងនោះខេត្តចំនួន ៤ ដូចជាខេត្តស្វាយរៀង ខេត្តតាកែវ ប៉ៃលិន និងត្បូងឃ្មុំ មានចំនួនអ្នកចុះឈ្មោះថ្មីពី ៥០ ភាគរយឡើងទៅនៃស្ថិតិប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៩ ក្រៅពីនោះមានចំនួនតិចជាង ៥០ភាគរយ។

តួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតថ្មីចេញទៅចុះឈ្មោះមានតួលេខទាប ដោយលទ្ធផលផ្លូវការនៃអ្នកចុះ ឈ្មោះបោះឆ្នោតបានបង្ហាញថា អ្នកចុះឈ្មោះបោះឆ្នោតថ្មីចុះបានចំនួន ១០៨,២៧២នាក់ស្មើនឹង ២៨.៩៩ភាគរយ នៃ ស្ថិតិប៉ាន់ស្មានចុះថ្មី។

ការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៩៖ ការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ខុមហ្វ្រែល បានរក ឃើញថា ក្នុងចំណោមឈ្មោះអ្នកបោះឆ្នោតមានក្នុងបញ្ជីចំនួន ៨,៦២៩,៣៥៧ឈ្មោះ មានឈ្មោះ ៤៤ឈ្មោះ នៅក្នុង បញ្ជីឈ្មោះបោះឆ្នោត ដែលមានទិន្នន័យដូចគ្នា។ ឈ្មោះដូចគ្នានេះ (ស្ទួន) បើប្រៀបធៀបជាមួយឆ្នាំ២០១៨ ឃើញថា មានតួលេខខុសគ្នា (ចំនួនឈ្មោះស្ទួនមានចំនួន ៨៩ឈ្មោះ កាលឆ្នាំ២០១៨)។ ខុមហ្វ្រែលបានកត់សំគាល់ឃើញថា ឈ្មោះស្ទួនដែលបានកើតឡើងក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ចំនួន ៨៩ឈ្មោះនោះ ធ្លាប់បានបញ្ជូនឈ្មោះទាំង នោះទៅ គ.ជ.ប ដើម្បីដោះស្រាយ តែស្ទួននេះនូវតែបន្តមានវត្តមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ចំនួន ២៦ ឈ្មោះដដែល។ ខុមហ្វ្រែល នូវតែបន្តការពិភាក្សាជាមួយស្ថាប័ន គ.ជ.ប ពីហេតុផលនៃឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត ស្ទួនក្នុងបញ្ជីឈ្មោះនេះ។

តាមរយៈការសិក្សាលើអត្តសញ្ញាណសម្រាប់ចុះឈ្មោះបោះឆ្នោត (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ-អ.ខ ឬ ឯក សារបញ្ជាក់អត្តសញ្ញាណសម្រាប់ការចុះឈ្មោះបោះឆ្នោត-ឯ.អ) នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ដែលមាន ឈ្មោះសរុប ៨.៦លានឈ្មោះ បានបង្ហាញថា លេខ អ.ខ ឬលេខ ឯ.អ ដូចគ្នា ឬស្ទួន (យ៉ាងតិច២ឈ្មោះ) រកឃើញមាន ចំនួនសរុប ២៦,១៦០ឈ្មោះ។ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតចំនួន ៨,៦២៩,៣៥៧ឈ្មោះ អ្នកប្រើប្រាស់ឯក សារ អ.ខ សរុបចំនួន ៨,១៩៦,០៣៤ (៩៥ភាគរយ)ឈ្មោះ និងអ្នកប្រើប្រាស់ ឯ.អ សរុបចំនួន ៤៣៣,៣២៣ (៥ភាគ រយ)ឈ្មោះ។ ក្នុងចំណោមអ្នកប្រើប្រាស់ អ.ខ ចំនួន ៨,១៩៦,០៣៤ មានអ្នកប្រើប្រាស់ អ.ខ ប្រភេទទី១ ចំនួន ៦០៨,៦៤១ (៧.៤ភាគរយ)ឈ្មោះ ប្រភេទទី២ ចំនួន ៣៤២,៩៥១(៤.២ភាគរយ) និងប្រភេទទី៣ មានចំនួន ៧,២៤៤,៤៤២ (៨៨.៤ភាគរយ) ឈ្មោះ។

ខុមហ្វ្រែល សូមផ្តល់ជាយោបល់ជាថ្មីម្តងទៀតទៅស្ថាប័ន គ.ជ.ប ឱ្យមានការជជែកជាមួយស្ថាប័នរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ឬបង្កើតនីតិវិធីបើកផ្លូវឱ្យមានយន្តការចុះឈ្មោះប្រជាពលរដ្ឋចំណាកស្រុកនៅ ក្រៅប្រទេសដែលមិនទាន់បានចុះឈ្មោះ ឱ្យមានលទ្ធភាពបានចុះឈ្មោះនៅខាងក្រៅប្រទេស។ អនុសាសន៍សម្រាប់ ការដោះស្រាយបញ្ហាប្រឈមទាំងនីតិវិធី និងបច្ចេកទេសមួយចំនួនត្រូវបានលើកឡើងក្នុងរបាយការណ៍ និងបានផ្ញើជូន ស្ថាប័ន គ.ជ.ប រួចផងដែរ (ព័ត៌មានលម្អិត សូមមើលក្នុងរបាយការណ៍ <https://bit.ly/3eRPXHZ>)។

សម្រាប់ព័ត៌មានបន្ថែម៖

- លោក **គឹម ឈន** (នាយកប្រតិបត្តិ) ០១២ ៩៤២ ០១៩
- លោក **គន សាវាខ្យ** (អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ) ០១១ ៨៨៤ ៨៤០